

**សេចក្តីថ្លែងការណ៍រួម**

**របស់សហគមន៍ជនជាតិដើមភាគតិចពួង ស្តីពីការឈូសឆាយដីធ្លី ការដុតបំផ្លាញផ្ទះ  
ចំការយ៉ាងណាណាមិយ៉ា និងការគំរាមគំហែងចាប់ខ្លួនសហគមន៍ពីសំណាក់បុគ្គល  
ឯកជន និងការពាក់ព័ន្ធពីគម្រោងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចបីញ្ចូរហៀក១ និង២ នៅ  
ភូមិចក់ចារ ឃុំស្រែឈូក ខេត្ត មណ្ឌលគិរី**

ភ្នំពេញ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤

យើងខ្ញុំជាតំណាងសហគមន៍ជនជាតិដើមភាគតិចពួងដែលមានចំនួនគ្រួសារ ២១១ មកពីភូមិ ចក់ចារ ឃុំ ស្រែឈូក ស្រុក កែវសីមា ខេត្ត មណ្ឌលគិរី សូមធ្វើសេចក្តីថ្លែងការណ៍រួម ជូនដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ ក្រសួងបរិស្ថាន ក្រសួងដែនដី ក្រសួងពាក់ព័ន្ធនានា និងអង្គការផែនដី ថ្នាក់ខេត្តដើម្បីចាត់វិធានការបន្ទាន់ ចំពោះបទល្មើសកាប់បំផ្លាញព្រៃឈើ និងឈូសឆាយដីធ្លីយ៉ាងអាណា ធិបតេយ្យ យ៉ាងគំហុក ព្រមទាំងគំរាមគំហែងចាប់ខ្លួនសហគមន៍ពីសមត្ថកិច្ចប៉ូលីស ប៉េអឹម និងការដុតបំផ្លាញ ឈូសឆាយផ្ទះចំការរបស់សហគមន៍អស់ចំនួន ១៥០ ខ្នងពីសំណាក់ ជនជាតិវៀតណាម នាថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៤ វេលាម៉ោង ១០ កន្លះ ព្រឹក។

ជាមួយគ្នានេះផងដែរយើងខ្ញុំដែលជាសហគមន៍ជនជាតិដើមភាគតិចពួងដែលកំពុងតែទទួលរងគ្រោះពីការរំលោ ភបំពានយ៉ាងធ្ងន់ធ្ងរនេះ សូមធ្វើការអំពាវនាវនិងផ្សព្វផ្សាយព័ត៌មានជូនដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ រដ្ឋបាលព្រៃឈើ ក្រសួងបរិស្ថាន ក្រសួងដែនដី ក្រសួងពាក់ព័ន្ធនានា និងអង្គការផែនដីថ្នាក់ខេត្ត និង សាធារណៈជនអំពី ស្ថានភាពបច្ចុប្បន្ននៃ ការកាប់បំផ្លាញព្រៃឈើ ការគំរាមគំហែង ការដុតបំផ្លាញផ្ទះចំការ ការរំលោភយកដីសហគមន៍។

1. ករណីទីមួយមានល្មើសជនជាតិ វៀតណាម បានប្រើប្រាស់ឧបករណ៍ ម៉ាស៊ីនកាត់ឈើទំនើបៗ ចូលកាប់ បំផ្លាញ ព្រៃឈើ ព្រៃអនុផលព្រៃឈើ និងដើមជ័រទឹក (ច្បោះ) របស់សហគមន៍អស់រាប់ម៉ឺនដើមនៅទីតាំង តំបន់អភិរក្សព្រៃសម្រាប់ប្រមូលផលក្នុងតំបន់ស្រែត្រាវ តាយ៉ង ស្រែឆិន ស្រែអណ្តាល ខ្ទុម ដែលជាតំបន់ នៅជាប់ព្រំប្រទល់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន បីញ ហៀក១ ។ កាប់បំផ្លាញព្រៃឈើ ព្រៃអនុផល ព្រៃឈើ និងដើមជ័រទឹក (ច្បោះ) របស់សហគមន៍អស់រាប់ម៉ឺនដើមនេះគឺមានការពាក់ព័ន្ធដោយផ្ទាល់ពី ឧកញ៉ាដែលមានអំណាចនៅក្នុងក្រុមហ៊ុនបីញ ហៀក១ តាមរយៈការប្រមូលការទិញពីជនល្មើស ទាំងក្នុង និងក្រៅមូលដ្ឋាន ដោយ មានការសហការពីជនមានអំណាច និងមេការក្រុមហ៊ុន បីញ ហៀក១។
2. ករណីទីពីរ មានការបោកបញ្ឆោតសហគមន៍ ពីសំណាក់អាជ្ញាធរមូលដ្ឋាន យកដីសហគមន៍អោយ ក្រុមហ៊ុនបីញ ហៀក១ និង២ក្រោមរូបភាពអោយ សហគមន៍ចុះហត្ថលេខា ដើម្បីបានដីធ្វើកសិកម្ម តែជាក់ ស្តែងបានប្រគល់ ទៅអោយ ក្រុមហ៊ុន ដោយសហគមន៍ មិនបានដឹងអ្វីទាំងអស់។ បន្ទាប់ពីដឹងព័ត៌មានពិត ក្រោយមកសហគមន៍បានធ្វើការតវ៉ា និងទទួលបានការអន្តរាគមន៍ពីរដ្ឋសភាទៅអាជ្ញាធរខេត្តដើម្បីដោះ ស្រាយដែលមានការចុះហត្ថលេខាពីសម្តេចម ហេង សំរិន ។ ប៉ុន្តែជាក់ស្តែង គឺអាជ្ញាធរថ្នាក់ខេត្ត

និងមូលដ្ឋានមិនបានបង្ហាញលិខិតអន្តរាគមន៍ ក៏ដូចជាការអនុវត្តនីតិវិធីដោះស្រាយ ដោយបានធ្វើការលាក់បាំងឯកសារអន្តរាគមន៍នេះនិងមិនបានអោយសហគមន៍បានដឹង ហើយជាពិសេសក៏មិនបានដោះស្រាយទំនាស់ដីនិងការបញ្ឈប់ការកាប់ព្រៃឈើឲ្យមានប្រសិទ្ធភាពដើម្បីជូនរក្សាដីព្រៃឈើជូនដល់សហគមន៍ទេ។ ផ្ទុយទៅវិញបែរជាអាជ្ញាធរមូលដ្ឋានបានគំរាមប្តឹងសកម្មជន ពីបទព្រហ្មទណ្ឌក្នុងសហគមន៍អោយធ្វើបាតុកម្ម និងបញ្ជារឲ្យជនមិនស្គាល់មុខចំនួន៥ នាក់បានបិទមុខ បានមកសួរ នាំរកសកម្មជនជាលក្ខណៈគំរាមកំហែងនៅថ្ងៃទី៦ ខែធ្នូ វេលាម៉ោង៨ យប់ ធ្វើអោយពួកយើងខ្ញុំ ភ័យក្លាច ពីសុវត្ថិភាពផ្ទាល់ខ្លួនមិនតែប៉ុណ្ណោះក្នុងថ្ងៃទី២២ ខែធ្នូ វេលាម៉ោង ១០ កន្លះព្រឹកមានកម្លាំងចម្រុះ បានចុះមកចំនួន ១៣ ឡានដែលមានឡានពេទ្រ ឡានក្លាហោះ ការពារ និងអោយជនជាតិវៀតណាមជា បុគ្គលិកក្រុមហ៊ុន ប៊ិញ ហ្វឹក១ និង២ ដុត និងឈូសឆាយផ្ទះចំការសហគមន៍អស់១៥០ ខ្នង ព្រមទាំងប្រកាស ចាប់ខ្លួនសកម្មជន១០នាក់ ដែលក្នុងនេះមាន ស្រ្តី៣នាក់ ជនជាតិ និងប្រកាសហាមមិនអោយសហគមន៍ធ្វើការតវ៉ា ព្រោះដីនេះបានប្រគល់អោយក្រុមហ៊ុន ដោយមានការចុះហត្ថលេខាពីអាជ្ញាធរមូលដ្ឋានរួចហើយ។

ការអនុញ្ញាត្តក៏ដូចជាការមិនដោះស្រាយបបញ្ហាបទល្មើសបំផ្លាញព្រៃឈើនេះបានធ្វើអោយប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សហគមន៍ជនជាតិដើមភាគតិចពួងយើងខ្ញុំដែលបានរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតធ្វើចំការរើលំដុំលើដីនេះជាយូរលុងណាស់មកហើយដូចជា៖ ប្រមូលផលពីដើមជ័រទឹក និងចំការរើលំដុំ និងសុវត្ថិភាពផ្ទាល់ខ្លួននៅពេលពួកយើងខ្ញុំចេញមុខការពារ និងទប់ស្កាត់។ បញ្ហានេះក៏ធ្វើឲ្យ កូនយើងមិនបានរៀនព្រោះគ្មានថវិការផ្គត់ផ្គង់ គ្មានថវិការព្យាបាល ពេលខ្លះស្ទើរតែដាច់បាយព្រោះគ្មាន ពេលរកស៊ី និងគ្មានដីធ្វើចំការ គ្មានដើមជ័រទឹក រលំតែតវ៉ាជាមួយក្រុមហ៊ុន និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើពិសេសនោះគឺប៉ះពាល់ដល់តំលៃប្រពៃណីយើងដែលក្រុមហ៊ុនបាន ឈូស ឆាយ ធ្លុះធ្លុះតាមអស់ជាច្រើនកន្លែងសហគមន៍រស់នៅដោយភ័យក្លាចពីការគំរាមកំហែង។

យោងលើបញ្ហានេះ ក្នុងនាមតំណាងអោយអោយសហគមន៍ជនជាតិដើមភាគតិចភូមិចក់ចារ ក្នុងឃុំស្រែឈូក ស្រុកកែវសីមា ដែលជាជនរងគ្រោះ យើងសូមធ្វើការប្តឹងទោសជនល្មើស ដែលបន្តការកាប់ឈើយ៉ាងអាណាធិបតេយ្យ គំហុក និងអ្នកតាមចាប់សកម្មជនអ្នកការពារដីធ្លី និងព្រៃឈើ។

ដូចនេះយើងខ្ញុំសូមអំពាវនាវដល់ក្រសួងកសិកម្ម រដ្ឋបាលព្រៃឈើ ក្រសួងបរិស្ថាន ក្រសួងដែនដី ក្រសួងមហាផ្ទៃ ក្រសួងពាក់ព័ន្ធធ្វើការអន្តរាគមន៍ និងចាត់វិធានជាបន្ទាន់

1. នូវបទល្មើសកាប់ព្រៃឈើក្នុងតំបន់ភូមិចក់ចារ និងភូមិជិតខាងគឺភូមិពូគង់ អូរច្រាវ ក្នុងឃុំស្រែឈូក និងស្រែព្រះ ស្រុក កែវសីមា ពីសំណាក់ជនជាតិវៀតណាមក្រោម ការសហការជាមួយឧកញ៉ា មានអំណាចក្នុងក្រុមហ៊ុនប៊ិញ ហ្វឹក ១ និង២ ។
2. ជាពិសេសសូមការធ្វើការត្រួតពិនិត្យក្រុមហ៊ុន ប៊ិញ ហ្វឹក ១ និង២ មេការក្រុមហ៊ុន ឧកញ៉ាដែលមានអំណាច និងអាជ្ញាធរមូលដ្ឋានដែលមានភាពប្រទាក់ប្រទងគ្នាពីការរំលោភយកដី និងការកាប់បំផ្លាញព្រៃឈើសហគមន៍ភូមិចក់ចារ។

3. និងស្នើជួយអន្តរាគមន៍ ប្រគល់ដីចំការវិលដុំមកសហគមន៍វិញ រួមទាំងសងជាសំណងដែលសហគមន៍ បានខូចខាតចំពោះការកាប់បំផ្លាញដើមជ័រទឹក (ច្បោះ) និងការដុតបំផ្លាញផ្ទះចំការសហគមន៍ អស់ជាច្រើនខ្នង។
4. និងចុងក្រោយគឺអន្តរាគមន៍រកយុត្តិធម៌ពីកាត់រាមគំហែងនិងតាមចាប់សហគមន៍ពីសមត្ថកិច្ចប៉ូលីស ប៉េអឹម និងអ្នកពាក់ព័ន្ធ។

ជាចុងក្រោយយើងខ្ញុំជានជាតិដើមភាគតិចពង្រឹងសង្គមយ៉ាងមុតមាំថាសេចក្តីថ្លែងការណ៍នេះនឹងលឺដល់ស្ថាប័ន ទាំងអស់ពីសារព័ត៌មានថ្ងៃនេះ និងចាត់វិធានការជួយដល់សហគមន៍ជនជាតិយើងខ្ញុំដោយយុត្តិធម៌។

ឆ្លៀតឱកាសថ្ងៃនេះយើងខ្ញុំសូមអរគុណដល់សភាដែលបានជួយជំរុញឲ្យអាជ្ញាធរអន្តរាគមន៍ ប៉ុន្តែពួកយើងខ្ញុំក៏ សូមឲ្យសភាជួយបន្តាមដានជំរុញការដោះស្រាយឲ្យមានប្រសិទ្ធភាពផងដែរ។